



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក អង្គការសុខភាពគ្មានព្រំដែន(អេចយូ) អង្គការសេដាក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦១ នាក់ (៣៦% ជាស្ត្រី ២១ % ជាជនជាតិព្នង) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាពទាំង៥ក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី

១. ការសាងសង់ស្ពាន

- សុំសាងសង់ស្ពានចំនួនពីរកន្លែង ស្ពានទី១ ស្ថិតនៅភូមិស្រែហ៊ុយ ត្រង់ចំណុចអូរប្រង់ មានបណ្តោយ ៥៥ម៉ែត្រ គុណនឹងទទឹង ៥ម៉ែត្រ ស្ពានទី២ ស្ថិតក្នុងភូមិឈូល ត្រង់ចំណុចអូរអន្លេ មានបណ្តោយ ៤០ម៉ែត្រ គុណនឹងមានទទឹង ៥ម៉ែត្រ ធ្វើពីដែក សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១៥ ខាងមុខ។

២. ការសាងសង់ប៉ុស្តិ៍សុខភាព

- សុំសាងសង់ប៉ុស្តិ៍សុខភាព ស្ថិតក្នុងភូមិស្រែហ៊ុយ ដែលប៉ុស្តិ៍សុខភាពនេះ ធ្វើអំពីថ្មប្រក់ក្បឿង មាន ៤បន្ទប់បណ្តោយ ១២ម៉ែត្រ គុណនឹង ទទឹង៤ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់សាងសង់ត្រឹមឆ្នាំ ២០១៥។

៣. ការសាងសង់ផ្លូវ

- សុំសាងសង់ផ្លូវពីភូមិឈូល ទៅចំណុចព្យុះ ដែលមាន ប្រវែងបណ្តោយ ៥០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ព្រមទាំងដាក់លូ ៣កន្លែង ស្មើ ២៤កង់ មានមុខកាត់១ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់សាងសង់

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រយោជន៍ដល់ប្រជាជន។

ត្រីមាស ២០១៤។

- សុំជួសជុលផ្លូវលំចាស់ចំនួន ៣ខ្សែ គឺទី១ ពីឃុំស្រែហ៊ុយ ឃុំណាងណ៍លឹក ប្រវែង ៣០ គីឡូម៉ែត្រ ខ្សែទី២ ពីភូមិស្រែហ៊ុយ ទៅភូមិស្រែចាន់ ប្រវែង ៨ គីឡូម៉ែត្រ ខ្សែទី៣ ចំណុច ភូមិអូរអន្លោះ ប្រវែង២គីឡូម៉ែត្រ សូម ចាប់ផ្តើមជួសជុលពីឆ្នាំ២០១២ និងបញ្ចប់ការជួសជុលត្រីមាស ២០១៤។

៤. ការសាងសង់សាលារៀន

- សុំសាងសង់សាលាបឋមសិក្សា មួយខ្នងមាន ៤បន្ទប់ ធ្វើអំពីថ្មប្រកក្បឿង ស្ថិតនៅភូមិស្រែហ៊ុយ សូម ចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់សាងសង់ត្រីមាស ២០១៥។

៥. ការសាងសង់បង្គន់អនាម័យ

- សុំសាងសង់បង្គន់អនាម័យ ១៩៩ បង្គន់ ស្ថិតក្នុងភូមិស្រែហ៊ុយ និង ៨០ បង្គន់ ស្ថិតក្នុងភូមិឈូល ធ្វើពី ថ្មប្រកសង្កើសដែលមានទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់ ការសាងសង់ត្រីមាស ២០១៥។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្ស នយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក តើម ឌី តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «តម្រូវការ អាទិភាពទាំង៥នេះ ឃុំនឹងបញ្ចូលធ្វើសមាហរណកម្មថ្នាក់ឃុំ ស្រុក ក្នុងខែកញ្ញា តុលា ឆ្នាំ២០១១ខាងមុខ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុង ការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យ សិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់ បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum

Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក**ប្លង់ហ្វើត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១២៤៧១៣២៦)

២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១៧៥៨៣៨៦៩)

¹ No 038